

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 20 ខែមករា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងក្នុងក្តីពេញ, 562.570.NEWS, [jic@longbeach.gov](mailto:jic@longbeach.gov)

សម្រាប់ការផ្សព្វផ្សាយ ភ្លាមៗ

## ឡងប៊ិចបើកដំណើរការ ធនធានសហគមន៍លើអ៊ីនធឺណែត និងវេទិកាបញ្ជូន Unite Us ដើម្បីជួយប្រជាពលរដ្ឋ ឱ្យអាចទទួលបាន ការគាំទ្រ ពាក់ព័ន្ធនឹង COVID-19 ។

ឡងប៊ិច, CA ៖ សាលាក្រុងឡងប៊ិច បានប្រកាស អំពីការបើកដំណើរការ ធនធានសហគមន៍ និងវេទិកាបញ្ជូន តាមអ៊ីនធឺណែតថ្មីមួយ ប្រតិបត្តិការដោយ [Unite Us](#) ដែលនឹងជួយប្រជាពលរដ្ឋ ក្នុងការតភ្ជាប់ទៅ សាលាក្រុង និងកម្មវិធីសហគមន៍ ដែលគាំទ្រប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានវិបត្តិឆ្លងរាតត្បាតដោយ COVID-19 និងលើសពីនេះទៀត ។ បន្ថែមលើការតភ្ជាប់ប្រជាពលរដ្ឋ ទៅនឹងធនធានសំខាន់ៗ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ សាលាក្រុងកំពុងជួយពង្រីក [Unite California](#) ដែលជាបណ្តាញថែទាំមានការសម្របសម្រួល នៃអ្នកផ្តល់សេវាសុខាភិបាល និងថែទាំសង្គម ។

ចៅហ្វាយក្រុង រ៉ូប៊ឺត ហ្គារសៀ (Mayor Robert Garcia) បានលើកឡើងថា «យើងខ្ញុំកំពុងធ្វើគ្រប់យ៉ាង ដែលយើងខ្ញុំអាចធ្វើបាន ដើម្បីគាំទ្រដល់ ប្រជាពលរដ្ឋឡងប៊ិច ក្នុងអំឡុងពេលមានវិបត្តិនេះ ហើយបច្ចេកវិទ្យា ដូចជា វេទិកា Unite Us នឹងផ្តល់លទ្ធភាពអាចទទួលបានធនធាន បានកាន់តែងាយស្រួលឡើង ។»

ម៉ូរ៉ា វែននី (Moir Kenney) ប្រធានបណ្តាញ Unite Us សម្រាប់កាលីហ្វ័រញ៉ា បានបញ្ជាក់ថា «ក្នុងអំឡុងពេលមានបញ្ហាឆ្លងរោគរាតត្បាតនេះ ប្រជាពលរដ្ឋឡងប៊ិច ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត នៅទូទាំងសហរដ្ឋអាមេរិកដែរ ត្រូវការជំនួយចាំបាច់ៗ នានា ជាបន្ទាន់ ដូចជា លទ្ធភាពទទួលបាន ចំណីអាហារ ទីលំនៅ និងអត្ថប្រយោជន៍ការងារ ។» «យើងខ្ញុំអរគុណណាស់ ដែលអាចផ្តល់ការគាំទ្រ ដល់សាលាក្រុង និងដៃគូសហគមន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋ ឱ្យអាចតភ្ជាប់ បានយ៉ាងលឿន ទៅនឹងសេវា និងផ្នែកគាំទ្រនានា ទាំងនៅពេលបច្ចុប្បន្ននេះ និងនៅក្នុងអំឡុងពេលស្ដារឡើងវិញខាងមុខនេះ ។»

ប្រជាពលរដ្ឋឡងប៊ិច អាចស្នើសុំសេវាបានយ៉ាងច្រើន តាមរយៈបណ្តាញ [Unite California](#) ដោយបំពេញ [ទម្រង់បែបបទអេឡិចត្រូនិក](#) ដែលអាចរកបាន នៅលើគេហទំព័ររបស់សាលាក្រុង ។ ធនធានដែលមានផ្តល់ជូន តាមរយៈវេទិកានេះ រួមមាន ការគាំទ្រផ្នែក COVID-19, ការតភ្ជាប់ទៅនឹងធនធានចំណីអាហារ, កម្មវិធីសម្រាប់មនុស្សចាស់ និងការបញ្ជូនទៅផ្នែក

ជំនួយចំពោះបញ្ហារ៉ូសថ្មី, កម្មវិធីនានា ក្រោមច្បាប់ជំនួយសង្គ្រោះ និងសន្តិសុខសេដ្ឋកិច្ច (CARES) នៅក្នុងទីក្រុង ។

ប្រជាពលរដ្ឋក៏អាចទទួលបានព័ត៌មាន អំពីសេវាគាំទ្របានផងដែរ ដោយត្រូវទាក់ទងទៅ ផ្នែកធនធាន របស់សាលាក្រុង តាមរយៈបណ្តាញលេខ 562.570.INFO (4636), ជម្រើស (option) 5 ។ ប្រតិបត្តិការបណ្តាញធនធាននេះ ត្រៀមលក្ខណៈជាស្រេច ក្នុងការជួយវាយតម្លៃ សិទ្ធិអាចទទួលបាន នៅពេលចាំបាច់ ហើយផ្តល់សេវាបញ្ជូនតាមកម្មវិធី ទៅកាន់គ្រឹះស្ថាន នានា នៅទូទាំងឡុងប៊ិច ។ ដើម្បីទទួលបានជំនួយ ដោយប្រើជម្រើសភាសាផ្សេងៗ ទៀត ប្រជាពលរដ្ឋអាចទូរសព្ទទៅបណ្តាញលេខ INFO ចំបងបាន ។

កិច្ចខិតខំប្រឹងប្រែងនេះ អាចធ្វើទៅបាន តាមរយៈ [មូលនិធិច្បាប់ថែទាំ \(CARES Act funding\)](#) ។ សាលាក្រុងទទួលបាន \$40 លាន ជាមូលនិធិ CARES Act ដើម្បីគាំទ្រជា ជំនួយ សង្គ្រោះ ព្រមទាំងការស្តារ និងការពង្រឹង សហគមន៍ឡើងវិញ ដែលក្រុមប្រឹក្សាក្រុងឡុងប៊ិច បានធ្វើវិភាគផលវិភាគចំនួន \$95,000 សម្រាប់បង្កើតបណ្តាញឆ្លើយតបរហ័ស Unite Us ដែល មានលក្ខណៈជាក់លាក់ ចំពោះតំបន់ឡុងប៊ិច ។ នាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស បន្តបង្កើតយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ ផ្នែកនានា របស់សហគមន៍ ដែលរងផលប៉ះពាល់ ពីការ ឆ្លងរាតត្បាត COVID-19 ហើយនឹងបញ្ចេញសំណើបន្ថែមទៀត សម្រាប់សំណើគម្រោង (RFPs) ដែលទទួលបានមូលនិធិគាំទ្រ ពី CARES Act ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងនេះ ជាបន្ត ទៀត ។

គ្រឹះស្ថានមិនរកប្រាក់ចំណេញ ឬទីភ្នាក់ងាររដ្ឋាភិបាលធនធាន ដែលមានមូលដ្ឋាន នៅឡុងប៊ិច ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងវេទិកា Unite Us ដើម្បីជួយពង្រឹងបណ្តាញធនធាន សម្រាប់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង ។ អ្នកដែលមានចំណាប់អារម្មណ៍ ចង់ចុះបញ្ជីចូលរួម ក្នុងវេទិកា នេះ អាចទំនាក់ទំនង ទៅ Drew Dickson-Parham តាមរយៈ បាន [drew@uniteus.com](mailto:drew@uniteus.com) ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាព ទាំងអស់ របស់សាលាក្រុងឡុងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូម ចូលទៅ [long-beach.gov/COVID19](http://long-beach.gov/COVID19) ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។

### អំពីទីក្រុងឡុងប៊ិច

ដោយជាទីលំនៅ សម្រាប់ប្រជាពលរដ្ឋប្រមាណ 480,000 នាក់, ទីក្រុងឡុងប៊ិច ប្រកបដោយន វានុវត្តន៍ ដែលទទួលបានជ័យលាភីជាច្រើននេះ ផ្តល់ជូននូវ លក្ខណៈសម្បត្តិ លំដាប់ពិភព លោក ទាំងអស់ នៃទីក្រុងមេត្រូប៉ូលីថានជំរុញ ខណៈរក្សាបាន សណ្ឋានលក្ខណៈវិងមាំ នៃឯកត្ត ជនភាព និងភូមិសាស្ត្រលក្ខណៈចម្រុះ រួមបញ្ចូលគ្នា នៅតាមបណ្តោយឆ្នេរកាលីហ្វ័រញ៉ា ។ ក្នុង នាមជាទីក្រុងដែលមានសេវាបម្រើពេញលេញមួយ ឡុងប៊ិចជាទីលំនៅ សម្រាប់ យ៉ូន ម៉ារី (Queen Mary), ជលវប្បដ្ឋានប៉ាស៊ីហ្វិក (Aquarium of the Pacific), សារមន្ទីរ និង

មហាស្រពជាច្រើន, មណ្ឌលសិក្សា ដែលមានចំណាត់ថ្នាក់ខ្ពស់, អាកាសយានដ្ឋាន ឡុងប៊ិច និងកំពង់ផែ ឡុងប៊ិច ។ ទីក្រុងក៏មាន សាកលវិទ្យាល័យ និងមហាវិទ្យាល័យក្រុង ដែលទទួលបានការគោរពខ្ពស់, កសិដ្ឋានប្រវត្តិសាស្ត្រ ចំនួនពីរ, មន្ទីរពេទ្យ ចំនួនប្រាំ, ទីលានវាយកូនហ្គោល ចំនួនប្រាំ, ឧទ្យាន ចំនួន 171, រន្ធខ្សាច់ រាប់សិបម៉ែយ, កំពង់ដរកំសាន្ត និង កន្លែងផ្លូវជិះកង់ជាច្រើន ។

សម្រាប់ព័ត៌មានបន្ថែមទៀត អំពីទីក្រុងឡុងប៊ិច សូមចូលទៅ <http://longbeach.gov/> ។ សូមតាមយើងខ្ញុំ នៅលើបណ្តាញសង្គម ដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតនានា ៖ [Facebook](#), [Twitter](#), [Instagram](#) និង [YouTube](#) ។

**អំពី យូណាយត៍ អ៊ឺស (Unite Us)**

Unite Us គឺជា ក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលកសាង បណ្តាញអ្នកផ្តល់សេវាថែទាំសុខាភិបាល និងសេវាសង្គម ដែលមានការសម្របសម្រួល ។ ជាមួយ Unite Us អ្នកផ្តល់សេវា នៅក្នុងវិស័យនានា អាចធ្វើ និងទទួលបាន ការបញ្ជូន លក្ខណៈអេឡិចត្រូនិក ការតាមដានប្រវត្តិសុខភាពរួម របស់បុគ្គលគ្រប់រូប ហើយរាយការណ៍ អំពីលទ្ធផលជាក់ស្តែង នៅទូទាំងសេវានានាក្នុងប្រព័ន្ធសហការ ប្រកបដោយសង្គតភាព និងមានលក្ខណៈប្រមូលផ្តុំ ។ ក្រុមការងារមានការប្តេជ្ញាចិត្តខ្ពស់ របស់ Unite Us ធ្វើការកសាង ភាពជាដៃគូពិត លក្ខណៈយូរអង្វែង ជាមួយគ្រឹះស្ថាននានានៅមូលដ្ឋាន ដើម្បីធានាឱ្យបណ្តាញរបស់ពួកគេ មានមូលដ្ឋានរឹងមាំ ដំណើរការទៅបានប្រកបដោយជោគជ័យ ហើយបន្តលូតលាស់ និងរីកចម្រើនទៅមុខទៀត ។ ហេដ្ឋារចនាសម្ព័ន្ធសង្គមនេះ ជួយសហគមន៍ឱ្យអាចប្រែក្លាយ សមត្ថភាពរបស់ពួកគេ ក្នុងការធ្វើការរួមគ្នា ឈានឡើងទៅកម្រិតខ្ពស់ឡើង ហើយធានាឱ្យមាន ផលជះក្នុងទ្រង់ទ្រាយធំបាន ។

សូមតាម Unite Us នៅលើ [LinkedIn](#), [Twitter](#), [Instagram](#) និង [Facebook](#) ។

###